



ສະພາສານສູງ ວິທະຍາສາດ

ສະພາສານສູງ ວິທະຍາສາດ

ສະພາສານສູງ ວິທະຍາສາດ

- ຖ້າສະພາສານສູງ ວິທະຍາສາດ: 2022/HC-A/90
- ກົດໝາຍສະຫຼຸບ ວິທະຍາສາດ ວິທະຍາສາດ ວິທະຍາສາດ / ວິທະຍາສາດ ວິທະຍາສາດ
- ກົດໝາຍສະຫຼຸບ ວິທະຍາສາດ ວິທະຍາສາດ ວິທະຍາສາດ: ວິທະຍາສາດ
- ວິທະຍາສາດ ວິທະຍາສາດ: ວິທະຍາສາດ (ວິທະຍາສາດ ວິທະຍາສາດ)

ວິທະຍາສາດ ວິທະຍາສາດ ວິທະຍາສາດ ວິທະຍາສາດ:

ວິທະຍາສາດ ວິທະຍາສາດ ວິທະຍາສາດ ວິທະຍາສາດ  
 ວິທະຍາສາດ ວິທະຍາສາດ ວິທະຍາສາດ ວິທະຍາສາດ  
 ວິທະຍາສາດ ວິທະຍາສາດ ວິທະຍາສາດ ວິທະຍາສາດ

05 ວິທະຍາສາດ 1444  
 03 ວິທະຍາສາດ 2022

ສະພາສານສູງ ວິທະຍາສາດ



07 សំណុំរឿង 1443  
10 កញ្ញា 2022

សំណុំរឿង ២០២២/អណ-៩០

សំណុំរឿង ២០២២/អណ-៩០

• 144-B11/CA/2022/29

• សំណុំរឿង ២០២២/អណ-៩០

• ២០២២/អណ-៩០ (សំណុំរឿង ២០២២/អណ-៩០)

• ២០២២/អណ-៩០ -

• ២០២២/អណ-៩០

ក្រសួង - សំណុំរឿង ២០២២/អណ-៩០

ក្រសួង - សំណុំរឿង ២០២២/អណ-៩០



• ក្នុងនាមតុលាការកម្ពុជា

ក្នុងនាមតុលាការកម្ពុជា

1. ជំនួញ 144-B11/CA/2022/29 ត្រូវបានដាក់ជូនដំណឹងដល់អង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមតុលាការកម្ពុជា ដើម្បីពិនិត្យស្រាវជ្រាវ និងចាត់វិធានការចាំបាច់ ក្នុងការធានាអោយមានការអនុវត្តតាមសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីនេះ។

2. ក្នុងនាមតុលាការកម្ពុជា ត្រូវបានដាក់ជូនដំណឹងដល់អង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យស្រាវជ្រាវ និងចាត់វិធានការចាំបាច់ ក្នុងការធានាអោយមានការអនុវត្តតាមសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីនេះ។

សេចក្តីសម្រេច

3. អង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ (ក្នុងនាមតុលាការកម្ពុជា) ត្រូវបានដាក់ជូនដំណឹងដល់អង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យស្រាវជ្រាវ និងចាត់វិធានការចាំបាច់ ក្នុងការធានាអោយមានការអនុវត្តតាមសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីនេះ។

4. ជំនួញ 1652/Cv-C/2020 ត្រូវបានដាក់ជូនដំណឹងដល់អង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមតុលាការកម្ពុជា ដើម្បីពិនិត្យស្រាវជ្រាវ និងចាត់វិធានការចាំបាច់ ក្នុងការធានាអោយមានការអនុវត្តតាមសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីនេះ។

5. អង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានដាក់ជូនដំណឹងដល់អង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យស្រាវជ្រាវ និងចាត់វិធានការចាំបាច់ ក្នុងការធានាអោយមានការអនុវត្តតាមសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីនេះ។

USD 20,945,000/- (ប្រាំបួនលានដុល្លារអាមេរិក) ត្រូវបានដាក់ជូនដំណឹងដល់អង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមតុលាការកម្ពុជា ដើម្បីពិនិត្យស្រាវជ្រាវ និងចាត់វិធានការចាំបាច់ ក្នុងការធានាអោយមានការអនុវត្តតាមសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីនេះ។



1 ក្នុងនាមតុលាការកម្ពុជា ត្រូវបានដាក់ជូនដំណឹងដល់អង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យស្រាវជ្រាវ និងចាត់វិធានការចាំបាច់ ក្នុងការធានាអោយមានការអនុវត្តតាមសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីនេះ។

















- 2. Everyone shall be free to leave any country, including his own.
- 3. The above-mentioned rights shall not be subject to any restrictions except those which are provided by law, are necessary to protect national security, public order (order public), public health or morals or the rights and freedoms of others, and are consistent with the other rights recognized in the present Covenant.

ក្នុងករណីនេះ គ្រប់មនុស្ស ត្រូវមានសេរីភាព ក្នុងការចាកចេញពីប្រទេសណាមួយ រួមទាំងប្រទេសខ្លួនផងដែរ។ ការកំណត់ទប់ទល់នឹងសិទ្ធិទាំងនេះ ត្រូវតែមានលក្ខណៈចាំបាច់ ដើម្បីការពារសុវត្ថិភាពជាតិ ល្មើសធម៌ ភាពសុខភាពឬសីលធម៌ ឬសិទ្ធិនិងសេរីភាពរបស់ដទៃទៀត ដែលបានស្គាល់ក្នុងកិច្ចសន្យាសិទ្ធិមនុស្សសព្វថ្ងៃ។

- 1. Everyone lawfully within the territory of a State shall, within that territory, have the right to liberty of movement and freedom to choose his residence.
- 2. Everyone shall be free to leave any country, including his own.
- 3. No restrictions shall be placed on the exercise of these rights other than such as are in accordance with law and are necessary in a democratic society in the interests of national security or public safety, for the maintenance of order public, for the prevention of crime, for the protection of health or morals, or for the protection of the rights and freedoms of others.
- 4. The rights set forth in paragraph 1 may also be subject, in particular areas, to restrictions imposed in accordance with law and justified by the public interest in a democratic society.

ក្នុងករណីនេះ

20. គ្រប់មនុស្ស ត្រូវមានសេរីភាព ក្នុងការចាកចេញពីប្រទេសណាមួយ រួមទាំងប្រទេសខ្លួនផងដែរ។ គ្រប់មនុស្ស ត្រូវមានសេរីភាព ក្នុងការជ្រើសរើសទីតាំងរស់នៅរបស់ខ្លួន។ គ្រប់មនុស្ស ត្រូវមានសេរីភាព ក្នុងការចាកចេញពីប្រទេសណាមួយ រួមទាំងប្រទេសខ្លួនផងដែរ។ គ្រប់មនុស្ស ត្រូវមានសេរីភាព ក្នុងការជ្រើសរើសទីតាំងរស់នៅរបស់ខ្លួន។ គ្រប់មនុស្ស ត្រូវមានសេរីភាព ក្នុងការចាកចេញពីប្រទេសណាមួយ រួមទាំងប្រទេសខ្លួនផងដែរ។ គ្រប់មនុស្ស ត្រូវមានសេរីភាព ក្នុងការជ្រើសរើសទីតាំងរស់នៅរបស់ខ្លួន។

<sup>7</sup> Protocol No-4 to the Convention for the Protection of Human Rights and Fundamental Freedoms, securing certain rights and freedoms other than those already included in the Convention in the first Protocol thereto\*











ទាំងអស់នេះ គឺជា ឯកសារ គ្រប់គ្រង របស់ អង្គការ យូណេស្កូ ដែល បាន ចុះ បញ្ជី ជា វត្ថុ បញ្ជី របស់ អង្គការ យូណេស្កូ ក្នុង កិច្ចសន្យា ជាមួយ រាជរដ្ឋាភិបាល កម្ពុជា ក្នុង ឆ្នាំ ២០០២ ។ ឯកសារ ទាំងនេះ ត្រូវ បាន រក្សា ទុក ក្នុង ទីតាំង បញ្ជី របស់ អង្គការ យូណេស្កូ ។

28. ឯកសារ ទាំងនេះ គឺជា ឯកសារ គ្រប់គ្រង របស់ អង្គការ យូណេស្កូ ដែល បាន ចុះ បញ្ជី ជា វត្ថុ បញ្ជី របស់ អង្គការ យូណេស្កូ ក្នុង កិច្ចសន្យា ជាមួយ រាជរដ្ឋាភិបាល កម្ពុជា ក្នុង ឆ្នាំ ២០០២ ។ ឯកសារ ទាំងនេះ ត្រូវ បាន រក្សា ទុក ក្នុង ទីតាំង បញ្ជី របស់ អង្គការ យូណេស្កូ ។

16.29 ថ្ងៃ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០២២ មុន ពេល ចុះ បញ្ជី ជា វត្ថុ បញ្ជី របស់ អង្គការ យូណេស្កូ ក្នុង កិច្ចសន្យា ជាមួយ រាជរដ្ឋាភិបាល កម្ពុជា ក្នុង ឆ្នាំ ២០០២ ។ ឯកសារ ទាំងនេះ ត្រូវ បាន រក្សា ទុក ក្នុង ទីតាំង បញ្ជី របស់ អង្គការ យូណេស្កូ ។

<sup>12</sup> កិច្ចសន្យា លេខ ៣២/២០២១ (ចុះ បញ្ជី ជា វត្ថុ បញ្ជី របស់ អង្គការ យូណេស្កូ ក្នុង ឆ្នាំ ២០២១)

<sup>13</sup> កិច្ចសន្យា លេខ ៣២/២០២១ (ចុះ បញ្ជី ជា វត្ថុ បញ្ជី របស់ អង្គការ យូណេស្កូ ក្នុង ឆ្នាំ ២០២១) 366 មុន ពេល ចុះ បញ្ជី ជា វត្ថុ បញ្ជី របស់ អង្គការ យូណេស្កូ ក្នុង ឆ្នាំ ២០០២ ។

















